




ពិភោស្តាលបាសិកសិកអន្តេតប្រជាកម្ម

Prek Leap National Institute of Agriculture



## ឧំនើនីទ្វាណនកសាស្ត្រ

### Infectious Disease



ព្រៃងព្រៃងទោល់នៅក្នុង នឹង ឌីណាត. D.V.M, Msc

២០២២

## មាតិការអនុបាន

ទំព័រ

### ទំព័រទី១

#### ជំនាំដើម្បី

#### គារងារជំនាញសាស្ត្រ

I. និយមនយោងដឹងដូចត្រួត .....	៩
II. មូលហេតុដឹងលបងដឹង .....	៩
១. បាក់តែវី .....	៩
២. Virus .....	២
៣. ផ្សើត ( Fungi ) .....	២
៤. ប្រុធុសិសិ .....	៣
III. ការបម្លាចដឹង .....	៣
ក ប្រភពមេរក .....	៣
ខ ផ្លូវបេញចរណ៍មេរក .....	៣
គ ផ្លូវការផ្សាយបច្ចុប្បន្នមេរក .....	៤
យ ការបម្លាចមេរក .....	៤
IV. វិធីបង្ហាញកំណត់ .....	៤
១. វិធានការរដ្ឋបាល .....	៤
ក. និតិកម្មអចិន្តិក .....	៤
ខ. និតិកម្មបណ្តុាណះអាសន្ន .....	៤
គ. និតិកម្មបណ្តុាណះអាសន្ន .....	៥
យ. វិធីបង្ហាញកំណត់ដោយវិធានទេរូ .....	៥

### ទំព័រទី២

#### ចំនួនរាយក្រឹងសាស្ត្រនៅ ប្រទេស

#### ចំនួនអនុការ(F.M.D)

១. សេចក្តីផ្តើម .....	៦
២. កំណត់សាស្ត្រ .....	៦
៣. របៀបបម្លាច .....	៦
៤. ប្រភពទស្សនីទុលដឹង .....	៦
៥. វិធីបង្ហាញកំណត់ .....	៦
៦. កំណត់សញ្ញា .....	៧
ក. សញ្ញានធម្មតា .....	៧
ខ. សញ្ញានធន់ធ្ងរ .....	៨

៧.ស្ថាកស្មាម .....	៤
៨.ហេតុនិច្ចីយ .....	៥
៨.១.ហេតុនិច្ចីយដើរកតាមហេតុសញ្ញា .....	៥
៨.២.ហេតុនិច្ចីយដើរកតាមមន្ទីរពិសោធន៍ .....	៥
៩.ការព្យាបាល .....	៥
១០.វិធានការការពារ .....	៩០

### ចំណើនអីកឡាយក្រមី

១.សេចក្តីផ្តើម .....	១១
២.និមិត្តហេតុ .....	១១
៣.ប្រភេទសត្វទូលដងី .....	១១
៤.ការចម្លងដងី .....	១១
៥.វិធីបង្គហេតុ .....	១១
៦.ហេតុសញ្ញា .....	១២
ក.សណ្ឋានស្រួចស្រាគ្នាំង .....	១២
ខ.សណ្ឋានស្រួចស្រាកំរើ .....	១២
គ.សណ្ឋានកុំរើ .....	១៣
៧.ការវេចកាត់សត្វដាប់ .....	១៣
៨.ហេតុនិច្ចីយ .....	១៣
៨.១.និច្ចីយដើរកតាមហេតុសញ្ញា .....	១៣
៨.២.និច្ចីយដើរកតាមមន្ទីរពិសោធន៍ .....	១៣
៩.វិធានការ និងការព្យាបាល .....	១៣
ក.ការព្យាបាល .....	១៣
ខ.វិធានការការពារ .....	១៤

### ចំណើនឈរយក

១.សេចក្តីផ្តើម .....	១៥
២.និមិត្តហេតុ .....	១៥
៣.ប្រភេទសត្វទូលដងី .....	១៥
៤.ផ្លូវបច្ចេក .....	១៥
៥.ហេតុសញ្ញា .....	១៥
ក.សណ្ឋានស្រួចស្រាគ្នាំង .....	១៥
ខ.សណ្ឋានស្រួចស្រាកំរើ .....	១៦
៦.ស្ថាកស្មាម .....	១៦
៧.ហេតុនិច្ចីយ .....	១៧

ក. ពេលវិនិច្ឆ័យដៃកាមពេកសញ្ញា .....	១៧
ខ. ពេលវិនិច្ឆ័យដៃកាមមន្ត្រីពិសោធន៍ .....	១៧
៤. ការព្យាបាល .....	១៧
៥. ការការពារ .....	១៧

### ចំណើនទម្រង់

I. សេចក្តីផើម .....	១៨
II. ពេកសាស្ត្រ .....	១៨
III. និមិត្តហេតុ .....	១៨
IV. ប្រភេទសត្វទូលដំឡើ .....	១៩
V. ការចម្លងដំឡើ .....	១៩
VI. ពេកសញ្ញា .....	១៩
១. សណ្ឋានសាបាហើដំឡើ .....	១៩
២. សណ្ឋានធម្លាត .....	១៩
VII. ពេលវិនិច្ឆ័យ .....	២០
១. ពេលវិនិច្ឆ័យដៃកាមពេកសញ្ញា .....	១៩
២. ពេលវិនិច្ឆ័យដៃកាមមន្ត្រីពិសោធន៍ .....	២០
VIII. ស្ថាកស្តាម .....	២០
IX. ការព្យាបាល និងវិធានការការពារ .....	២០
១. ការព្យាបាល .....	២០
២. វិធានការការពារ .....	២១

### ចំណើនចំណែកសម្រាប់អាជីវកម្ម

១. លំនាំដើម .....	២១
២. មូលហេតុបង្គដំឡើ និងលក្ខណៈទូទៅ .....	២២
៣. ប្រភេទសត្វទូលដំឡើ .....	២២
៤. ពេកសញ្ញា .....	២២
៥. វិធានការការពារ .....	២៣
៦. ការព្យាបាល .....	២៣

### ចំណុច ចំណើនចំណែកសម្រាប់អាជីវកម្ម

## ចំណើមព័ត៌មាន

១.សេចក្តីផ្តើម .....	២៥
២.មូលហេតុដំដើរ .....	២៥
៣.ការបច្ចុងដំដើរ .....	២៥
ក.សត្វទួលដំដើរ .....	២៥
ខ.កន្លែងដ្ឋាកមេហោក .....	២៥
គ.ផ្លូវកំណែតបូល .....	២៦
យ.របៀបបង្កដំដើរ .....	២៦
ធន.របៀបចច្ចុងដំដើរ .....	២៦
៤.ហេតុសញ្ញា .....	២៦
ក.សណ្ឋានស្រួចស្រាវខ្សោះ .....	២៦
ខ.សណ្ឋានស្រួចស្រាវ .....	២៦
គ.សណ្ឋានកុំពិនិត្យ .....	២៧
៥.ស្ថាកស្មាម .....	២៧
៦.ហេតុវិនិច្ឆ័យ .....	២៨
ក.ហេតុវិនិច្ឆ័យដ្ឋាកតាមហេតុសញ្ញា .....	២៨
ខ.ហេតុវិនិច្ឆ័យដ្ឋាកតាមមន្ទីរពិសោធន៍ .....	២៨
៧.ការព្យាបាល .....	២៨
៨.ការការពារ .....	២៨

## ចំណើមសារិក

១.សេចក្តីផ្តើម .....	២៩
២.មូលហេតុដំដើរ .....	២៩
៣.ការបច្ចុងដំដើរ .....	២៩
ក.ប្រភេទសត្វទួលដំដើរ .....	២៩
ខ.កន្លែងដ្ឋាកមេហោក .....	២៩
គ.ផ្លូវកំណែតបូល .....	៣០
យ.របៀបបង្កដំដើរ .....	៣០
ធន.របៀបចច្ចុងដំដើរ .....	៣០
៤.ហេតុសញ្ញា .....	៣០
ក.សណ្ឋានស្រួចស្រាវខ្សោះ .....	៣០
ខ.សណ្ឋានស្រួចស្រាវ .....	៣១
គ.សណ្ឋានកុំពិនិត្យ .....	៣១

៥.ស្អាកស្អាម.....	៣១
ក.កូដសណ្ឋានស្រួចត្រាំបំផុត .....	៣១
ខ.កូដសណ្ឋានស្រួចត្រាវៅ .....	៣១
គ.កូដសណ្ឋានកុំនី .....	៣២
៦.ហេតុនិច្ឆ័យ.....	៣២
ក.ហេតុនិច្ឆ័យដើរកតាមហេតុសញ្ញា .....	៣២
ខ.ហេតុនិច្ឆ័យដើរកតាមមន្ទីរពិសោធន៍ .....	៣២
៧.ការព្យាបាល .....	៣២
៨.ការការពារ .....	៣៣

## Salmonellose Porcine

១.សេចក្តីផ្តើម .....	៣៣
២.មូលហេតុជំងឺ .....	៣៣
៣.ប្រភេទសត្វទូលដា .....	៣៣
៤.ការចម្លងជំងឺ .....	៣៣
៥.ហេតុសញ្ញា .....	៣៣
ក.សណ្ឋានស្រួចត្រាវៅ .....	៣៣
ខ.សណ្ឋានកុំនី .....	៣៤
៦.ស្អាកស្អាម .....	៣៤
ក.សណ្ឋានស្រួចត្រាវៅ .....	៣៤
ខ.សណ្ឋានកុំនី .....	៣៤
៧.ហេតុនិច្ឆ័យ .....	៣៤
ក.ហេតុនិច្ឆ័យដើរកតាមហេតុសញ្ញា .....	៣៤
ខ.ហេតុនិច្ឆ័យដើរកតាមមន្ទីរពិសោធន៍ .....	៣៤
៨.ការព្យាបាល .....	៣៥
៩.ការការពារ .....	៣៥

## ខំតីក្សស្ថិនប្បញ្ញត្រ

១.សេចក្តីផ្តើម .....	៣៥
២.មូលហេតុបង្គជំងឺ .....	៣៥
៣.ប្រភេទសត្វទូលដា .....	៣៥
៤.ការចម្លងជំងឺ .....	៣៥
៥.ហេតុសញ្ញា .....	៣៥

ក.សណ្ឋានស្រួចស្រាវខ្សោះ	៣៧
ខ.សណ្ឋានស្រួចស្រាវ	៣៧
គ.សណ្ឋានកុំវិ	៣៨
<b>៦.ស្ថាកស្មាម</b>	<b>៣៨</b>
ក.សណ្ឋានស្រួចស្រាវខ្សោះ	៣៨
ខ.សណ្ឋានស្រួចស្រាវ	៣៨
គ.សណ្ឋានកុំវិ	៣៨
<b>៧.ហេតុនិច្ចីយ</b>	<b>៣៩</b>
ក.ហេតុនិច្ចីយដើរកតាមហេតុសញ្ញា	៣៩
ខ.ហេតុនិច្ចីយដើរកតាមមន្ត្រីរពិសោធន៍	៣៩
<b>៨.ការព្យាបាល</b>	<b>៣៩</b>
<b>៩.ការការពារ</b>	<b>៣៩</b>

**ចំណូន៤**  
**ចំនួននាគារនគរបាលនៃលេខាល់ នា**  
**ចំនួននាគារនគរបាលនៃលេខាល់**

<b>១.សេចក្តីផ្តើម</b>	<b>៤១</b>
<b>២.មូលហេតុដំដី</b>	<b>៤១</b>
<b>៣.ប្រភេទសត្វទួលដំដី</b>	<b>៤១</b>
<b>៤.ការចេញដំដី</b>	<b>៤១</b>
<b>៥.ហេតុសញ្ញា</b>	<b>៤២</b>
ក.សណ្ឋានស្រួចស្រាវខ្សោះ	៤២
ខ.សណ្ឋានស្រួចស្រាវ	៤២
គ.សណ្ឋានកុំវិ	៤២
<b>៦.ស្ថាកស្មាម</b>	<b>៤៣</b>
ក.សណ្ឋានស្រួចស្រាវខ្សោះ	៤៣
ខ.សណ្ឋានស្រួចស្រាវ	៤៣
គ.សណ្ឋានកុំវិ	៤៣
<b>៧.ហេតុនិច្ចីយ</b>	<b>៤៣</b>
ក.ហេតុនិច្ចីយដើរកតាមហេតុសញ្ញា និងស្ថាកស្មាម	៤៣
ខ.ហេតុនិច្ចីយដើរកតាមមន្ត្រីរពិសោធន៍	៤៤
<b>៨.ការព្យាបាល</b>	<b>៤៤</b>
<b>៩.ការការពារ</b>	<b>៤៤</b>

## Newcastle Disease

១.សេចក្តីផើម .....	៤៥
២.មូលហេតុដំដើរ .....	៤៥
៣.ប្រកែទស្សន៍ទូលដំដើរ .....	៤៥
៤.ការចម្លងដំដើរ .....	៤៥
៥.ហេតុសញ្ញា .....	៤៥
ក.សណ្ឋានស្រួចស្រាវខ្មៅ .....	៤៥
ខ.សណ្ឋានស្រួចស្រាវ .....	៤៦
គ.សណ្ឋានកុំង .....	៤៦
៦.ស្ថាកស្មាម .....	៤៧
៧.ហេតុវិនិច្ឆ័យ .....	៤៧
ក.ហេតុវិនិច្ឆ័យដៃកាមពេកសញ្ញា .....	៤៧
ខ.ហេតុវិនិច្ឆ័យដៃកាមពេកន្លឹមពិសោធន៍ .....	៤៧
៨.វិធានការការពារ និងការព្យាបាល .....	៤៧
ក.ការព្យាបាល .....	៤៧
ខ.វិធានការការពារ .....	៤៧

## ជំនួយនាកសាមចុះទុលទេីម (C.R.D)

១.លំនាំដើម .....	៤៩
២.ភ្នាក់ងារចម្លង .....	៤៩
៣.ការផ្តល់ការពារ .....	៤៩
៤.ហេតុសញ្ញា .....	៤៩
៥.ការព្យាបាល និងការការពារ .....	៥០

## ជំនួយសមក្សី ( Fowl Pox )

១.លំនាំដើម .....	៥១
២.ភ្នាក់ងារចម្លង .....	៥១
៣.ការផ្តល់ការពារ .....	៥១
៤.ហេតុសញ្ញា .....	៥១
ក.កូដសកាតស្រួចស្រាវ .....	៥១
ខ.កូដសកាតកុំង .....	៥២
៥.ការសេវាសាកសពសត្វពិនិត្យ .....	៥២
ក.កូដសកាតស្រួចស្រាវ .....	៥២

២.ក្នុងសភាពរីន	៥២
៦.ការការពារ	៥២
៧.ការព្យាបាល	៥៣

## ចំណើ GUMBORO

១.សេចក្តីផ្តើម	៥៥
២.មូលហេតុដំដើរ	៥៥
៣.ប្រកែទស្សន៍ទូលដំដើរ	៥៥
៤.របៀបចម្លងដំដើរ	៥៥
៥.ពេគសញ្ញា	៥៥
ក.សណ្ឋានមិនចេញពេគសញ្ញា (សណ្ឋានស្មួចស្រាថ្មាន)	៥៥
ខ.សណ្ឋានមានចេញពេគសញ្ញា (ស្មួចស្រាវិវាទ)	៥៥
៦.វិធីបង្កាដំដើរ និងការព្យាបាល	៥៥
ក.វិធីបង្កាដំដើរ	៥៥
ខ.ការព្យាបាល	៥៥

## ចំណើផ្ទាយបច្ចុប្បន្ន

១.សេចក្តីផ្តើម	៥៥
២.ការរាលជាលវនដំដើរជាសាយបក្សី	៥៥
៣.ភ្នាក់ជារបង្កាដំដើរ	៥៥
៤.ការចម្លង	៥៥
៥.ពេគសញ្ញា	៥៥
៦.វិធានការការពារ	៥៥

## ចំណើថែទាំ

១.សេចក្តីផ្តើម	៦១
២.មូលហេតុបង្កាដំដើរ	៦១
៣.ប្រកែទស្សន៍ទូលដំដើរ	៦១
៤.របៀបចម្លងដំដើរ	៦១
៥.ពេគសញ្ញា	៦១
៦.ការព្យាបាល	៦៣
៧.វិធីបង្កាដំដើរ	៦៣

## ឯកសារយោល

- Nguyen Vinh Phuoc(1990) : Benh Truyen Nghiem Gia Suc(Viet Nam)
- NAVETCO (1990): Vaccine va Thuoc Thu y, (Viet Nam)
- W.J.Smith,D.J.Taylor,R.H.C.Penny(1990): Disease and Disorders of the pig
- Nguyn Xuan Bin(1991): Huong Dan Chan Nuoi va Phong tri benh cho ga,(Viet Nam)
- Drago Carl Herenda.D.V.M,Don A,Franco (1991): Food Animal Pathology and meat Hygiene
- Philip Thomas,CWS(1993): វិធីព្យាបាលរបស់បសុពុទ្ធយ
- Nguyn Xuan Bin(1993): Benh Truyen Nghiem Trau Bo ,(Viet Nam).
- <https://www.msdvetmanual.com/integumentary-system/pox-diseases/lumpy-skin-disease-in-cattle>
- CIDSE (1994): បច្ចេកទេសជលិតកម្ម និងបសុព្យាបាល
- ស្រស់ ផុនី ( ១៩៩៧ ) : មីក្រុមវិទ្យា
- ជាគណៈ ( ១៩៩៧ ) : បច្ចេកទេសបិញ្ញីមាន់
- អង្គភាពអ្នកកំណើតស្ថាប្រជាពលរដ្ឋ ( ២០០៣ ) : ការអង្គភាពដំឡើង
- នាយកដ្ឋានជលិតកម្ម និងបសុព្យាបាល ( ២០០៣ ) : សៀវភៅណែនាំភ្នាក់ងារសុខភាពសត្វ
- នាយកដ្ឋានជលិតកម្ម និងបសុព្យាបាល ( ២០១៣ ) : សៀវភៅបណ្តាលដ្ឋឹកសុខភាពសត្វ។